

២០. យើងសូមអរព្រះគុណទ្រង់ចំពោះការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកដឹកនាំក្រុមអធិស្ឋានរបស់ស្ត្រីក្នុងក្តីសង្ឃឹមនៅក្នុងប្រទេសហ្វីលីពីន ក្នុងសូមផ្តល់ឱ្យពួកគេនូវកម្លាំង និងក្តីអំណរដើម្បីបញ្ចប់ការងាររបស់ពួកគេមួយនេះ។ (នេហេមា៨:១០)

២១. ព្រះអម្ចាស់អើយ ក្នុងពេលដែលស្ត្រីគ្រីស្ទបរិសុទ្ធនៅប្រទេសអ៊ុយក្រែនកំពុងបំពេញតួនាទីរបស់ពួកគេ ក្នុងនាមជាដៃគូដែលជួយដោយក្តីស្រឡាញ់ទៅដល់ស្វាមី និងជាម្តាយដែលគោរពភោគខ្លាចព្រះ សូមអោយក្រុមគ្រួសារ និងស្វាមីគាត់ដែលមិនទាន់បានសង្គ្រោះបានងាកមករកទ្រង់។ (១ពេត្រុស៣:១)

២២. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋានសម្រាប់ស្ត្រីគ្រីស្ទបរិសុទ្ធដែលជាមេដឹកនាំនៅប្រទេសអាល់បានី និងឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវ តាមរយៈពាក្យសំដី និងសកម្មភាពរបស់ពួកគេ ហើយសូមអោយពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកនៅក្នុងព្រះវត្តមានរបស់ទ្រង់ជារៀងរាល់ថ្ងៃ ក្នុងការដែលពួកគេមានទំនាក់ទំនងជាមួយទ្រង់ជាអាទិភាពទីមួយនៅក្នុងជីវិតពួកគេ។ (ម៉ាថាយ៦:៣១-៣៤)

២៣. បិតាអើយ សូមបន្តលើកទឹកចិត្តដល់ អ្នកលើកទឹកចិត្ត អ្នកជួយជ្រោមជ្រែង និងអ្នកជួយដល់ពន្ធកិច្ច ដើម្បីជួយដល់សេចក្តីត្រូវការរបស់ស្ត្រីជាមេដឹកនាំនៅអាហ្វ្រិកទាំងនោះ ដែលត្រូវបម្រើការងាររបស់ទ្រង់ សូមឱ្យស្ត្រីអ្នកដឹកនាំទាំងនោះមានភាពរឹងមាំនៅក្នុងទ្រង់ និងដឹកនាំអ្នកដទៃ តាមរយៈការរស់នៅជាគំរូ និងអត្តចរិតរបស់ពួកគេផងដែរ។ (មេរោស១៦:១០)

២៤. ព្រះអម្ចាស់អើយ សូមអោយមីយ៉ាជាស៊ីស៊ីឡា ដែលជាអ្នកសម្របសម្រួលរបស់ស្ត្រីក្នុងក្តីសង្ឃឹមនៃ TWR របស់យើងប្រចាំនៅអ៊ីរ៉ាក់ និងខេមបូឌី បានស្តាប់លឺព្រះសូរសៀងរបស់ទ្រង់ និងទទួលបានប្រាជ្ញាទ្រង់ជារៀងរាល់ថ្ងៃ ក្នុងការរីករាយ ដើម្បីដឹកនាំពន្ធកិច្ចនេះបន្តទៀត។ (ទំនុកតម្កើង២៥:៥)

២៥. សូមជួយក្រុមស្ត្រីក្នុងក្តីសង្ឃឹមនៅប្រទេសប៉ាហ្គាយ បិតាអើយ ដើម្បីអោយពួកគេបាន ផ្តោតទៅលើស្ត្រីដែលងាយរងគ្រោះ ហើយបង្រៀនពួកគេបានស្គាល់អំពីព្រះពរនៃការបម្រើដល់អ្នកដទៃដោយសេចក្តីស្រឡាញ់ផងដែរ។ (កាឡូទី៥:១៣-១៤)

២៦. ព្រះអម្ចាស់អើយ សូមទ្រង់ណែនាំ និងមេដឹកនាំស្ត្រីក្នុងក្តីសង្ឃឹម នៅពេលដែលពួកគេចែកចាយអំពីនិមិត្តរបស់ពន្ធកិច្ច។ សូមទ្រង់បាននាំមកនូវសាមគ្គីភាពនៅទាំងក្នុងដួងចិត្ត និងគំនិតនៅក្នុងក្រុមនីមួយៗ។ (១ថែស្សាឡូនិច៥:២៤)

២៧. បិតាអើយ សូមជួយស្ត្រីនៅប្រទេសរ៉ូម៉ានី ឱ្យមានតុល្យភាពនៃសុខភាពល្អរវាងការងារ និងទំនួលខុសត្រូវក្នុងគ្រួសាររបស់ពួកគេ។ សូមអោយពួកគេចំណាយពេលវេលាគ្រប់គ្រាន់ជាមួយកូនៗរបស់ពួកគេ និងមានឥទ្ធិពលលើពួកគេ ហើយនាំពួកគេទៅកាន់ទ្រង់។ (២ដ៏ម៉ូថេ៣:១៤-១៦)

២៨. យើងអធិស្ឋានសំរាប់ស្ត្រីគ្រីស្ទបរិសុទ្ធជាតិចិនដែលនៅលីវ ពីព្រោះតែព្រះវិហារមិនសូវមានបុរស និងអ្នកដែលតែងតែប្រឈមមុខនឹងសម្ពាធដោយការបង្ខំរៀបការ។ យើងសូមអធិស្ឋានអោយពួកគេបានរីកចម្រើននៅក្នុងអត្តសញ្ញាណរបស់ពួកគេ និងមានសុវត្ថិភាពនៅក្នុងនាមជាកូនរបស់ព្រះអង្គ។ (១ពេត្រុស២:៩)

២៩. បិតាអើយ យើងសូមសរសើរដល់ព្រះនាមទ្រង់ដែលមេដឹកនាំនៅហ្គីនីយ៉ាគ្របនៅប្រទេសឥណ្ឌា ដែលពួកគេមានសេចក្តីជំនឿយ៉ាងម៉ត់មាំក្នុងការបម្រើទ្រង់។ សូមបន្តផ្តល់ឱ្យពួកគេនូវភាពក្លាហានក្នុងការប្រកាសអំពីព្រះបន្ទូលរបស់ទ្រង់ នៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ (១កូរិនថូស១៦:១៣)

៣០. ព្រះអម្ចាស់អើយ សូមឱ្យស្ត្រីនៅគ្រប់ជាតិសាសន៍ទាំងអស់ មានការស្រែកហ្លួនក្នុងការសិក្សាព្រះបន្ទូលរបស់ទ្រង់ និងបង្រៀនសេចក្តីពិតទាំងនេះដល់មនុស្សជំនាន់ក្រោយទៀត។ (ចោទិយកថា១១:១៨-២០)

៣១. ឱ ព្រះអម្ចាស់អើយ សូមឱ្យកូនស្រីរបស់ទ្រង់ដែលទ្រង់បានតែងតាំងក្នុងតំណែងដឹកនាំជាន់ខ្ពស់ នៅប្រទេសប្រេស៊ីល ត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ និងរងចាំស្តាប់ព្រះសូរសៀងរបស់ទ្រង់ជានិច្ច ដើម្បីឱ្យពួកគេបានស្មោះត្រង់ជាមួយនឹងការត្រាស់ហៅរបស់ទ្រង់។ (កាឡូទី៥:២៥)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋាន ចេញផ្សាយ ជារៀងរាល់ខែ 100ភាសា និងមានអ្នក ចូលរួមអធិស្ឋានជាង



2021. 3.

ស្ត្រីក្នុងភាពជាអ្នកដឹកនាំ / ក្រសួង

ចូរអរសប្បាយជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង (រ៉ូម ១២:១៥)។ ព្រះជាម្ចាស់បានប្រទានអោយស្ត្រីមានសមត្ថិភាពក្នុងការយល់ដឹង និងយល់ចិត្ត។ ទាំងនេះគឺជាអំណោយទានយ៉ាងពិសេសសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើពន្ធកិច្ចរបស់ព្រះក្នុងការជួយដល់អ្នកដទៃ។ សូមអោយយើងអធិស្ឋានសម្រាប់ស្ត្រីក្នុងការប្រើប្រាស់អំណោយទាននេះ ដើម្បីក្លាយទៅជាអ្នកដឹកនាំដែលជាទីគោរព និងអាចបង្ហាញសេចក្តីស្រឡាញ់របស់ព្រះផងដែរ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

១. បិតាអើយ

យើងសូមអធិស្ឋានសម្រាប់ស្ត្រីដែលជាអ្នកដឹកនាំឲ្យរកឃើញបុគ្គលគំរូម្នាក់ដែល
កោតខ្លាចព្រះ ដើម្បីគាំទ្រ និងជម្រុញពួកគេឲ្យមានការតស៊ូទាំងផ្នែកអារម្មណ៍
និងនៅក្នុងខ្លួនរបស់ពួកគេផ្ទាល់។
សូមជួយស្ត្រីមេដឹកនាំទាំងនោះឱ្យទុកចិត្តទ្រង់សម្រាប់ចម្លើយដែលពួកគេត្រូវការ
។ (សុភាសិត៣:៥-៦)

២. ឱព្រះអម្ចាស់អើយ សូមប្រទាននូវប្រាជ្ញាដ៏អស្ចារ្យ
និងការយល់ដឹងអំពីព្រះបន្ទូលរបស់ទ្រង់សម្រាប់ពួកយើងដែលជាក្រុមស្ត្រីនៃក្តីស
ង្ឃឹម នៅប្រទេសស៊ែរី។ សូមឲ្យពួកគេមានការអត់ធ្មត់ក្នុងការស្តាប់ ការយល់
និងលើកទឹកចិត្តស្ត្រីដទៃទៀត ដោយប្រើព្រះបន្ទូលរបស់ទ្រង់ និង
នាំមកនូវការព្យាបាល និងការស្តារឡើងវិញផងដែរ។ (ទំនុកតម្កើង១១១:១០)

៣. បិតាអើយ

យើងអធិស្ឋានសម្រាប់ក្រុមអ្នកសម្របសម្រួលភាសានៅក្នុងប្រទេសឥណ្ឌាក្នុងព
ន្ទកិច្ចស្ត្រីក្នុងក្តីសង្ឃឹម នឹងទទួលបានស្ថាប័នថាពួកគេពិតជាមានជំនាញ
និងសមត្ថភាព ដើម្បីធ្វើជាអ្នកដឹកនាំ។ សូមផ្តល់ឱ្យពួកគេនូវបំណងប្រាថ្នា
និងកម្លាំងដើម្បីបំពេញភារកិច្ចដែលទ្រង់មានសម្រាប់ពួកគេ។ (កូឡូស៣:២៣)

៤. ឱ ព្រះបិតាអើយ សូមអោយស្ត្រីម្នាក់ៗដែលនៅក្នុងព័ន្ធកិច្ចគ្រីស្ទបរិស័ទ
បានចំណាយពេលវេលាជារៀងរាល់ថ្ងៃជាមួយទ្រង់ជាអាទិភាពទីមួយរបស់ពួកគា
ត់។ សូមដឹកនាំពួកគាត់ឱ្យផ្តល់តម្លៃនូវភាពបរិសុទ្ធទាំងដួងចិត្ត គំនិត
និងរាងកាយ ការកែប្រែចិត្ត ការអភិយទោស
និងការដឹងគុណទុកជាផ្លូវនៃជីវិតរបស់ពួកគាត់។ (ម៉ាថាយ៥:៨)

៥. បិតាអើយ សូមផ្តល់ប្រាជ្ញាដល់អ្នកដឹកនាំក្រុមអធិស្ឋាននៅប្រទេសហ្វីលីពីន
ដើម្បីឲ្យពួកគេបានស្គាល់ពីតម្រូវការខុសៗគ្នានៃសមាជិករបស់ពួកគេ។
សូមណែនាំពួកគេម្នាក់ៗអំពីការងារនីមួយៗដែលទ្រង់មានសម្រាប់ពួកគេធ្វើ
ហើយសូមឲ្យពួកគេបានសម្រាក
នៅពេលដែលពួកគេកំពុងធ្វើការទាំងអស់នោះផងដែរ។

៦. សូមផ្តល់ប្រាជ្ញាដល់ក្រុមដឹកនាំរបស់យើងនៅអាហ្វ្រិកខាងត្បូង
ដែលពួកគេបានរស់នៅ និងដឹកនាំដូចជាព្រះយេស៊ូវ ក្នុងការណែនាំស្ត្រីនៅទីនោះ
អោយបានស្គាល់ទ្រង់យ៉ាងជិតស្និទ្ធហើយចុះចូលយ៉ាងពេញលេញជាមួយនឹងទ្រ
ង់ផងដែរ។ (សុភាសិត២:១-១១)

៧. បិតាអើយ

ទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់ស្ត្រីនៅក្នុងប្រទេសឥណ្ឌូនេស៊ី
ដែលមានឱកាសក្លាយជាមេដឹកនាំនៅក្នុងបណ្តាព្រះវិហារ

និងអង្គការរបស់រដ្ឋាភិបាល។ សូមឱ្យពួកគេបានស្វែងរកទ្រង់
និងធ្វើតាមការណែនាំរបស់ទ្រង់
និងធ្វើជាអ្នកដឹកនាំដែលមានឥទ្ធិពលល្អទៅលើអ្នកដែលពួកគេបានដឹកនាំ។
(ម៉ាថាយ៥:១៤)

៨.

ប្រទេសអាឡឺម៉ង់បានកំពុងតែមានបំណងចង់ឲ្យការប្រតិបត្តិស្ត្រីមានសមាមាត្រខ្ព
ស់ជាង នៅក្នុងក្រុមហ៊ុនធំៗ។ បិតាអើយ
យើងអធិស្ឋានសំរាប់ស្ត្រីគ្រីស្ទបរិស័ទដែលមានសមត្ថភាពអោយបានស្ថិតក្នុងចំ
ណោមស្ត្រីដែលត្រូវបានជ្រើសរើសក្នុងមុខតំណែងផ្សេងៗនាពេលខាងមុខនេះផង
ដែរ។ (ទំនុកតម្កើង៩០:១៧)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(**ភូមិរោងចក្រ សង្កាត់កោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ**)
Tel: 092 60 60 51 /086 60 60 56

៩. ឱ ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ស្ត្រីនៅប្រទេសអ៊ុយហ្គ្រាយ
អោយពួកគេបានមានការលូតលាស់ឲ្យកាន់តែដូចព្រះយេស៊ូវជារៀងរាល់ថ្ងៃ
ហើយប្រើជំនាញ និងសមត្ថភាពរបស់ពួកគេ
ដើម្បីជួយស្ត្រីនៅជុំវិញពួកគេអោយរកឃើញការព្យាបាល ភាពពេញលេញ
និងក្តីសង្ឃឹមដែលមាននៅក្នុងព្រះយេស៊ូវ។ ២(ពេត្រុស៣:១៨)

១០. ព្រះអង្គអើយ យើងអធិស្ឋានសម្រាប់ស្ត្រីនៅក្នុងប្រទេសកាណាដា
អោយមានទំនុកចិត្តលើរបៀបដែលទ្រង់បានបង្កើតពួកគេមកជាបុគ្គលតែមួយគត់
ដើម្បីបំពេញអោយទានរបស់គេដើម្បីថ្វាយសិរីល្អដល់ទ្រង់។ (យេរេមា១៧:៧)

១១.

ក្នុងនាមជាស្ត្រីដែលទទួលយកតួនាទីជាអ្នកដឹកនាំក្នុងព្រះវិហារនៅប្រទេស
ចិន សូមអោយពួកគេរស់នៅជាកិរិយា ការប្រកបដោយភាពរីករាយ
និងអំណរដែលអាចជះឥទ្ធិពលទៅអ្នកដទៃទៀតឲ្យបានដើរតាមព្រះយេស៊ូវ។
(១ពីម៉ូថេ៦:៦)

១២. ព្រះបិតាអើយ សូមអោយស្ត្រីគ្រីស្ទបរិស័ទក្នុងប្រទេសអ៊ុយហ្គ្រេន
ទទួលបានការបណ្តុះ បណ្តាលពីព្រះគម្ពីរ និងវិន័យខាងព្រលឹងវិញ្ញាណ
ដែលអាចណែនាំក្មេងៗ និងស្ត្រីផ្សេងទៀត ព្រមទាំងបន្តចែកចាយចំណេះដឹង
និង បទពិសោធន៍នេះទៅអ្នកដទៃទៀតផងដែរ។ (១ពីម៉ូថេ២:២)

១៣. ព្រះអង្គអើយ ទ្រង់បានប្រទានស្ត្រីនូវដួងចិត្តដែលគួរអាណិត
និងការយល់ចិត្ត។ សូម
ឱ្យស្ត្រីនៅក្នុងព័ន្ធកិច្ចនានាបានប្រើប្រាស់អំណោយទាំងនេះ
ដើម្បីលូងលោមអ្នកដែលកំពុងមានការឈឺចាប់ ហើយនាំពួកគេទៅរកទ្រង់។
(១សាំយ៉ូវេអេល២៣:១៦)

១៤. ព្រះអម្ចាស់អើយ

សូមឲ្យស្ត្រីម៉ានីដែលបានចូលរួមក្នុងព័ន្ធកិច្ចការផ្សព្វផ្សាយតាមប្រពន្ធមេឌៀត្រី
ស្ថាប័រិស័ទ បានជះឥទ្ធិពលដល់ជីវិតរបស់អ្នកដទៃ
នៅពេលពួកគេឆ្លុះបញ្ចាំងពីព្រះបន្ទូល និងការរស់នៅជាគំរូ
ដែលប្រកបដោយភាពស្មោះត្រង់ និង ក្តីស្រឡាញ់។
សូមឱ្យពួកគេបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅជំនាញទំនាក់ទំនងនេះ
ដើម្បីលើកកម្ពស់ពន្ធកិច្ចទ្រង់ផងដែរ។ (កូឡូស៤:៦)

១៥. ព្រះអម្ចាស់អើយ សូមទ្រង់បានជួយគ្រីស្ទបរិស័ទនៅក្នុងតំបន់អារ៉ាប់
ដើម្បីរស់នៅជាជីវិតគំរូដែលអាចឲ្យអ្នកផ្សេងទៀតបានមើលឃើញ
របៀបដែលបុរស និងស្ត្រីគួរមានទំនាក់ទំនងក្នុងនាមជាអ្នកដឹកនាំនៅក្នុងសង្គម
ក្រុមហ៊ុននានា និង ក្រុមគ្រួសារផ្ទាល់របស់ពួកគេ។ (កាឡូទី៣:២៨)

១៦. ដោយសារនៅក្នុងបណ្តាក្រុមហ៊ុនធំៗ
មានប្រតិបត្តិជនជាតិកូរ៉េដែលជាស្ត្រីចំនួន៤.៥ភាគរយប៉ុណ្ណោះ
យើងសូមអធិស្ឋានឲ្យស្ត្រីដែលជាគ្រីស្ទបរិស័ទ
នឹងត្រូវបានផ្តល់ឱកាសឱ្យច្រើនជាងនេះ
ដើម្បីធ្វើការផ្សព្វផ្សាយអោយបានចូលរួម។ (ទំនុកតម្កើង៨៤:១១)

១៧. ព្រះអម្ចាស់អើយ សូមការពារ ពង្រឹង
និងណែនាំស្ត្រីប៉ូឡូញដែលជាគ្រីស្ទបរិស័ទ ហើយជា មេដឹកនាំ
នៅពេលពួកគេសម្របខ្លួនក្នុងការធ្វើការបម្រើ ការដើរតួនាទីជាប្រពន្ធ ជាម្តាយ
ជាមេផ្ទះ និងមានអាជីពជាកម្មករ។ (ទំនុកតម្កើង២៥:៩)

១៨. ឱ ព្រះបិតាអើយ យើងសូមអធិស្ឋានសម្រាប់
ឱកាសការងារដល់ស្ត្រីនៃប៉ាល់ និងការដំឡើងប្រាក់ឈ្នួល យោងទៅតាមជំនាញ
និងការបណ្តុះបណ្តាលរបស់ពួកគេដែលមានផងដែរ។ (កូឡូស៤:៥)

១៩. ព្រះអង្គអើយ សូមផ្តល់ឱ្យស្ត្រីបារាំងនូវការច្នៃប្រឌិត
ក្នុងរបៀបដែលអាចរកពេលវេលាដើម្បីចំណាយជាមួយនឹងទ្រង់
ដោយមិនគិតពីរដូវកាលនៃជីវិតរបស់ពួកគេនោះឡើយ សូមផ្តល់នូវព្រះគុណ
និងកម្លាំងដល់អ្នកម្តាយនៅលីវ អ្នកម្តាយដែលមានកូនតូច និងកម្មករពេញម៉ោង
នៅពេលដែលពួកគេបានបម្រើអ្នកដែលនៅជុំវិញពួកគេ។ (មេសាយ៤០:២៩)